




**អាយុវែង**




លាងដៃឱ្យបាន  
ញឹកញាប់ជាមួយសាប៊ូ  
យ៉ាងហោច ៤០ វិនាទី

រក្សាគម្លាតពីគ្នា  
១.៥ ម៉ែត្រ



ខ្ទប់មាត់ និងច្រមុះ  
នៅពេលអ្នកក្អក ឬ កណ្តាស់  
ដោយប្រើកែងដៃ  
ឬក្រដាសអនាម័យ ឬក្រមា  
នឹងបោកក្រមាជារៀងរាល់ថ្ងៃ  
និង ពាក់ម៉ាស់ពេលចាំបាច់

**អាយុវែង**



**USAID**  
ជំនួយពីពលរដ្ឋអាមេរិក

